

# JST ជាអង្គការដែលឧបត្ថម្ភគាំទ្រដល់ ប្រជាជន ដែលកំពុងរស់នៅជាមួយ សម្បត្តិបេតិកភណ្ឌ

ទំនាក់ទំនងរវាងអ្នកភូមិទាំងអស់ជាមួយនិងកម្មករនៅភូមិគម្រៅ ដែលមកធ្វើការ នៅការដ្ឋានជួសជុលប្រាសាទ រួមជាមួយអ្នកឧបត្ថម្ភគាំទ្រដែលត្រូវបានគេបញ្ជូន មកធ្វើការជួសជុលប្រាសាទក្នុងតំបន់អង្គរ បានចាប់ផ្តើមកើតមានឡើងនៅឆ្នាំ១៩៩៤ មក។ នៅឆ្នាំ២០០៥ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលមានឈ្មោះថា JSTបានចាប់កំណើតលេចជាប្រភេទឡើង។ ពិតជាមានភាពល្អប្រសើរខ្លាំងណាស់ ប្រសិនបើអង្គការ JST អាចស្ថិតនៅក្នុងឋានៈជាកន្លែងប្រមូលផ្តុំ សម្រាប់មនុស្សទាំងឡាយ រួមមានដូចជាភ្ញៀវទេសចររបស់ទេសដែលមកទស្សនាប្រាសាទ អ្នកភូមិដែលធ្វើការនៅតាមប្រាសាទ រួមទាំងភ្ញៀវរបស់ទេសដែលជាប់ចិត្តស្រឡាញ់បរិយាកាសនិងប្រវត្តិសាស្ត្រកម្ពុជា មកជួបជុំគ្នាដើម្បីស្វែងយល់ និងសិក្សាអំពីប្រាង្គប្រាសាទបុរាណ។



តំបន់អនុវត្តន៍ការងារដ៏សំខាន់របស់JST

**JST NEWS** ការងារជួសជុលនៅប្រាសាទបាយ័នកំពុងដំណើរការ

គម្រោងជួសជុលចម្លាក់តោនិងនាគនៅប្រាសាទបាយ័ន បង្កើតឡើងក្នុងគោលបំណង «ផ្ទេរចំណេះដឹងពីជំនាញខ្មែរទៅឲ្យជនជាតិខ្មែរ» កំពុងដំណើរការជាបន្តបន្ទាប់ ចំនែកការរៀបចំកែលម្អប្រាសាទក៏សម្រេចបានជាលទ្ធផលជាមួយដែរ ។ យើងតែងតែដាក់បញ្ចូលនូវវាលសកម្មភាពជួសជុលក្នុងគោលដៅរបស់JST សូមចូលទស្សនាក្នុងគេហទំព័រទាំងអស់គ្នា!!

\*\* គម្រោងនេះស្ថិតក្រោមការដឹកនាំបច្ចេកទេសរបស់JASA និងសហការជាមួយUNESCO

**អាស័យដ្ឋានទំនាក់ទំនងអង្គការ JST**

JST HP : <http://www.jst-cambodia.net>  
 Email : [info@jst-cambodia.net](mailto:info@jst-cambodia.net)

**ទីស្នាក់ការកណ្តាលនៃអង្គការ JST នៅកម្ពុជា** (JASA/UNESCO OFFICE)  
 អាស័យដ្ឋាន : #056, ក្រុមទី៦, ភូមិត្រពាំងសេះ, ឃុំគោកចក, ស្រុកសៀមរាប ប្រធានៈ ជា ណុល  
 TEL: 097-6710888

■ ការចូលរួមជាអ្នកស្ម័គ្រចិត្ត ឬជានិស្សិតចុះស្រាវជ្រាវ  
 អង្គការ JST កំពុងទទួលស្វាគមន៍ចំពោះនិស្សិតចុះស្រាវជ្រាវ សម្រាប់រយៈពេលខ្លី និងរយៈពេលវែង។ ចំពោះអ្នកមានចំណាប់អារម្មណ៍សូមចូលទៅក្នុង គេហទំព័រ !

រាល់ការផ្ទេរប្រាក់មូលនិធិ សូមប្រើប្រាស់លេខគណនីខាងក្រោម  
 PHNOM PENH COMMERCIAL BANK ,Siem Reap Branch  
 Bank account; JST Account number; 115-02-039007-7  
 Swift Code; PPCBKHP

- ~ រួមកម្លាំងរបស់អ្នកដើម្បីអនាគតប្រទេសកម្ពុជា ~
- ចំរើការឧបត្ថម្ភរបស់អ្នកបានទៅដល់កុមារកម្ពុជាក្នុងរូបភាពដូចខាងក្រោមនេះ!
- ផ្តល់អាហារូបត្ថម្ភដល់ក្មេងៗនៅក្នុងភូមិ
  - ផ្តល់ថវិការបន្ថែមដល់គ្រូបង្រៀន (ចេញថ្លៃធ្វើដំណើរ)
  - ចំណាយលើការផ្តល់សម្ភារៈសិក្សាទៅដល់សិស្ស
  - សកម្មភាពអប់រំកាយ សិល្បៈ និងតន្ត្រី
  - ចំណាយលើការថែទាំ និងសម្ភារៈបរិក្ខាររបស់សាលារៀន
  - ចំណាយលើទស្សនកិច្ចសិក្សាប្រាសាទតំបន់អង្គរសម្រាប់កុមារ>

អ្នកគាំទ្រពិសេស : ក្រុមរដ្ឋាភិបាលជប៉ុន-អាជ្ញាធរអប្សរា ដើម្បីថែរក្សាប្រាសាទអង្គរ (JASA), National Federation of UNESCO Associations in JAPAN, Café Moi Moi

Angkor Yamanami Fund International Development Center of Japan(IDCJ) NPO OASIS International KOTA Circuit YRP Kinyama Nagoya Research Institute of WA-Links for Future Development	KINAN UNESCO Association Together To the Future(TTF) KWANSEI GAKUIN University, High School Seishin Joshi Gakuin High School Aichi Ichinomiya Commercial High School	Tanabe Technical High School Kamishima High School Fukutoku Gakuin High School Silpakorn University (Thailand) Collins Yamane Sensei foundation	Recycling Organization Meisei University, BUKAS HAJIME JUKU TOYAMA Central Loins Club Panasonic Corporation	KDDI Co., Ltd. MITA & Co., Ltd.
--	--	---	---	------------------------------------

Rotary Club of Honolulu, Taipei, Tokyo Shimbashi, Tokyo Rainbow, Kyoto, Ichinomiya Chuou, Shiogama, Ninohe, and Gamagori





**ការរួមគ្នាខំទាំងអស់គ្នា គម្រោងចិញ្ចឹមត្រី និងដាំបន្លែ!**

អង្គការJSTកំពុងចាប់ផ្តើមគម្រោងចិញ្ចឹមត្រី និងដាំបន្លែនៅសាលាអនុវិទ្យាល័យបាយ័នក្រោមការផ្តល់ជំនួយពីជនជាតិជប៉ុន។ គម្រោងនេះកំពុងដំណើរការទៅមុខដោយមានការរួមគ្នាខំទាំងគ្នារវាងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស។ ចំណែកទិន្នផលដែលទទួលបានពីការដាំដំណាំ និងចិញ្ចឹមត្រី យើងយកទៅលក់នៅតាមភោជនីយដ្ឋាន និងផ្សារនៅទីក្រុង។ ហើយប្រាក់ចំណេញយកទៅចំណាយសម្រាប់ប្រតិបត្តិការគម្រោងនៅឆ្នាំបន្ទាប់។ សព្វថ្ងៃលោកនាយកសាលាកំពុងធ្វើការស្រាវជ្រាវដោយខ្លួនឯងអំពីវិធីធ្វើដីដាក់ដំណាំ និងធ្វើចំណីត្រីដែលចំណាយតិច ប៉ុន្តែទទួលបានទិន្នផលខ្ពស់។



**Check the JST and school activities on Facebook!**  
 ★ **JST Facebook**  
 ⇒ <https://www.facebook.com/NGO.JST>  
 ★ **Bayon junior high school Facebook**  
 ⇒ <https://www.facebook.com/bayon.secondaryschool>



**យើងមានបំណងបើកកម្មវិធីប្រកួតកីឡា!**  
 សាលារៀននៅប្រទេសកម្ពុជាភាគច្រើនមិនមានបង្គោលកម្មវិធីប្រកួតកីឡាសិល្បៈ និងតន្ត្រី នោះទេ។ ឆ្នាំមុនលោកនាយកបានអញ្ជើញទៅប្រទេសជប៉ុនហើយបានទស្សនាកម្មវិធីប្រកួតកីឡា។ រួចគាត់ក៏មានគំនិតរៀបចំកម្មវិធីប្រកួតកីឡានៅអនុវិទ្យាល័យបាយ័នផងដែរនៅឆ្នាំ២០១៦ខាងមុខនេះ។

**Aloha!! ក្រុមHanolulu មកពីហាវ៉ៃ ទំនាក់ទំនងពិតប្រាកដរវាងក្មេងៗ និងក្រុមស្ម័គ្រចិត្តសាងសង់សាលារៀន !**  
 ក្នុងពីរឆ្នាំនេះសាលាអនុវិទ្យាល័យបាយ័នបានបញ្ចប់ការសាងសង់ថ្នាក់រៀនរួចរាល់ចំនួន ១០បន្ទប់ហើយពេលបច្ចុប្បន្នយើងកំពុងសាងសង់ថ្នាក់រៀនចំនួន៦បន្ទប់បន្ថែមទៀត។ កាលពីខែមីនាឆ្នាំ២០១៥ក្រុមម្ចាស់ជំនួយមកពីទីក្រុងក្សុតុនិងហាវ៉ៃចំនួន៦០នាក់បានមកដល់ទីនេះ ដើម្បីជួយសាងសង់និងបង្រៀនដល់ក្មេងៗអំពីគោរព ហាវ៉ៃ លេងកីឡា រាំលេងជាដើម។ នៅខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ អគារសិក្សាថ្មីនឹងត្រូវបានសាងសង់រួចជាស្ថាពរ។ ពេលនោះថ្នាក់រៀននិងកើនឡើងដល់១៦បន្ទប់។

**គំនូរបស់ក្មេងៗសហគមន៍នឹងត្រូវដាក់តាំងពិពណ៌ក្នុងខែសីហាខាងមុខនេះ !!**  
 អង្គការ JST កំពុងជួយប្រទេសកម្ពុជាឲ្យមានទំនាក់ទំនងល្អជាមួយពិភពលោក។ អំឡុងឆ្នាំ២០១៤ មន្ត្រីរាជការនៃមន្ទីរអប់រំខេត្តសៀមរាបគ្រូបង្រៀនកីឡានៃសាលាគុរុកោសល្យខេត្តនិងនាយកសាលាអនុវិទ្យាល័យបាយ័ន បានទៅទស្សនកិច្ចអំពីវិស័យអប់រំនៅប្រទេសជប៉ុន។ លើសពីនេះទៀតក្រុមសិស្សនិសិទ្ធមកពីប្រទេសជប៉ុនក៏បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាវិញដែរ។ ពិពណ៌គំនូរបស់ក្មេងៗភូមិគរក្រៅ ត្រូវបានដាក់តាំងបង្ហាញ នៅសាលាវិចិត្រសិល្បៈមួយ នៅSHIBUYA ប្រទេសជប៉ុន ឃើញថាមានអ្នកចូលរួមយ៉ាងច្រើនកុះករ។ ពិពណ៌គំនូរនេះក៏នឹងត្រូវធ្វើឡើងក្នុងឆ្នាំនេះដែរ ។ សូមជួយគាំទ្រក្មេងៗភូមិគរក្រៅបន្តទៀត !!!